



សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM BUDDHIST MONK ASSOCIATION

វត្តសាមគ្គីរង្សី ក្រុមទី៩ ភូមិទ្រា ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Watt Samakkireangsey, 9th Group, Trea Village, Sangkat Steung Meanjey, Khan Meanjey,
Phnom Penh, Cambodia. Tel; (855) 012 481 647

លេខ៖ ០៦ សព្វឧកក/លអន.

លិខិតអំពាវនាវ

អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា

សូមគោរពជូន

ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
នៃព្រះរាជាណាចក្រកម្ពុជា

សូមជ្រាប!

កម្មវត្ថុ ៖ សូមអំពាវនាវផ្តល់នូវយុត្តិធម៌ ប្រគេនព្រះអង្គ **ជា សុវណ្ណភូមិ** ព្រះចៅអធិការស្តីទី វត្តកែវមុនីវ័ន បានទៅគង់នៅវត្តរបស់ព្រះអង្គជាធម្មតាវិញ។

យោង ៖ - សក្ខីប័ណ្ណសំគាស់ឋានៈលេខ ២៧/០៩ម.ព ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** ជាព្រះចៅអធិការស្តីទី នៅវត្តកែវមុនីវ័ន ។

- ប្រកាសនីយប័ត្រលេខ០៩៣/០៨ម.ពចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** គង់នៅវត្តកែវមុនីវ័ន ជាលេខាធិការអនុគណៈស្រុកមុខកំពូល ។

- លិខិតប្រគល់សិទ្ធិក្នុងការសាងសង់វត្តកែវមុនីវ័ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧។

- របាយការណ៍សង្ខេប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីអធិករណ៍កើតមាននៅវត្តកែវមុនីវ័ន។

- របាយការណ៍របស់លោកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ស្តីពីការកើតហេតុនៅវត្តកែវមុនីវ័ន។

- លិខិតសំណូមពររបស់ព្រះសង្ឃចំនួន ២២អង្គក្នុងវត្តនិងពុទ្ធបរិស័ទចំណុះដើងវត្តកែវមុនីវ័ន ចំនួន ៨៥៤នាក់ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១។

- លិខិតរបស់ព្រះចៅអធិការស្តីទី **ជា សុវណ្ណភូមិ** ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមជួយធ្វើអន្តរាគមន៍។

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានទទួលសំណើពីព្រះតេជព្រះគុណ**ជា សុវណ្ណភូមិ** ស្នើសុំឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមយើងខ្ញុំជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ព្រះអង្គចំពោះបញ្ហាដែលកងកម្លាំង

ប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង ២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណៈខេត្តព្រះនាម **ជា សំណេ** មកចាប់ខ្លួន ព្រះអង្គហើយបង្ខំឲ្យព្រះអង្គផ្តិតមេដៃចាកចេញពីវត្តអារាម ដោយគ្មានបង្ហាញពីទោសកំហុសណាមួយឡើយ។

ក្នុងលិខិតស្នើសុំដដែលនោះបានសរសេរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាក់កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយ ព្រះមេគណៈខេត្តព្រះនាម **ជា សំណេ** គង់នៅវត្តតាទែនទើបឡើងកាន់តំណែងព្រះមេគណៈថ្មី មកធ្វើសកម្មភាពចាប់ ព្រះអង្គដូចឧក្រិដ្ឋជនដោយគ្មានបង្ហាញសង្ស័យប្រកាស ឬដីកាចាប់ខ្លួនឡើយ។

ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** អាយុ៣៧ឆ្នាំ មានស្រុកកំណើតកើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។ ក្រោយពីបាននិមន្តឡើងមករស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការនិមន្តពីអតីតគណៈ កម្មការវត្តនាម **ចិត្ត សើ** និងមានការរកភាពពីព្រះចៅអធិការ **ដុំ សុន** ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧ ឲ្យព្រះអង្គ មកគង់នៅវត្តកែវមុនីវ័ន ដើម្បីបន្តការសាងសង់សមិទ្ធផលនានា បន្តពីព្រះចៅអធិការដែលមានវ័យចំណាស់ចាស់ ជរា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** ស្តីពីការកសាងសមិទ្ធផលនានានៅក្នុងវត្តកែវមុនីវ័ន ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស។ ក្នុងលិខិតបានបង្ហាញអំពីសមិទ្ធផល នានាដូចជា ការសាងសង់បង្គោលព្រះវិហារ ការកសាងបន្ទប់ទឹកមួយខ្នងមានជបន្ទប់ ការកសាងខ្លោងទ្វារ ការ កសាងរបងពីរជួរ ការជួសជុលកុដិ ការធ្វើបុណ្យចម្រើនព្រះជន្មប្រគេនព្រះចៅអធិការ **ដុំ សុន** និងបច្ចុប្បន្នកំពុងតែ កសាងសាលាធម្មសភាខ្នងដែលមានទទឹង១៩ម៉ែត្រ និងបណ្តោយ៥៤ម៉ែត្រ និងមានកំពស់២ជាន់ ដែលត្រូវ ចំណាយថវិកាចំនួន៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

យោងលិខិតបំភ្លឺអង្គហេតុក្នុងវត្តកែវមុនីវ័នកន្លងមក ដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ ឃើញថា បន្ទាប់ពីព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** បានមកគង់ និងកសាងមានការរីក ចម្រើនជាបន្តបន្ទាប់ ហើយចាប់ពីពេលនោះមក ក៏កើតមានអធិករណ៍កើតឡើងរវាងអតីតគណៈកម្មការវត្តចាស់ នាម **ចិត្ត សើ** ដែលកាលនោះលោកនៅជាប្រធានគណៈកម្មការវត្តពេញសិទ្ធិនៅឡើយ ហើយក្រុមគណៈកម្មការវត្ត មួយចំនួនតូចនេះ បានញុះញង់ឲ្យមានការបែកបាក់សង្ឃក្នុងវត្ត ដូចជាការបំបែកឲ្យព្រះសង្ឃព្រះនាម **នួន គន** ផ្តាច់ខ្លួនចេញពីសង្ឃមសង្ឃ រហូតដល់មានការបង្ករភាពអនាធិបតេយ្យ រំខានដល់ការប្រតិបត្តិធម៌អាចិព្រះពុទ្ធ សាសនាក្នុងវត្តអារាម។ ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** បានធ្វើលិខិតមួយច្បាប់ស្នើទៅលោកអភិបាលស្រុក មុខកំពូល តាមរយៈលោកប្រធានការិយាល័យធម្មការ និងសាសនាស្រុក ឲ្យជួយទប់ស្កាត់ភាពអនាធិបតេយ្យនោះ ផងដែរ។ ទាំងប្រធានការិយាល័យធម្មការស្រុក ទាំងព្រះវិន័យធរស្រុកបាននិមន្តព្រះអង្គ **នួន គន** មកសម្រុះ សម្រួលជាច្រើនលើកច្រើនសារ តែព្រះអង្គមិនព្រមចូលខ្លួនសោះ រហូតដល់មានការចុះបង្ក្រាបភាពអនាធិបតេយ្យ នោះពីសមត្ថកិច្ចទៀតផង តែព្រះអង្គនិងក្រុមអតីតគណៈកម្មការវត្តចាស់នោះ មិនព្រមស្តាប់បញ្ជារសោះ។ ទង្វើនេះ ចេះតែនៅអូសបន្លាយ រហូតដល់មេឃុំបញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាប តែសមត្ថកិច្ចរឹងទទឹងមិនព្រមចុះចាត់វិធានការ ទេ។

ផ្អែកតាមរបាយការណ៍មួយទៀតស្តីពីកងកម្លាំងប៉ូលីសស្រុកមុខកំពូល ប្រើអាវុធបាញ់គំរាមធ្វើបាបព្រះ សង្ឃ និងប្រជាពលរដ្ឋក្នុងវត្តកែវមុនីវ័ន ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១ ផ្ញើជូនមន្ត្រីគ្រប់ស្ថាប័នរដ្ឋទាំងអស់។ លិខិតបានសរសេរថា ជួនពេលដែលព្រះសង្ឃ និងប្រជាពុទ្ធ

បរិស័ទរៀបចំពិធីបុណ្យកបិនទានក្នុងវត្តកែវមុនីវន្ត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងលាន** បានបញ្ជាក់កម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយ ព្រះមេគណខេត្តព្រះនាម **ជា សំរោង** គង់នៅវត្តតាទែន ទើបឡើងកាន់តំណែងព្រះមេគណខេត្តថ្មី មកធ្វើសកម្ម ភាពចាប់ព្រះចៅអធិការវត្តស្តីទីព្រះនាម **ជា សុវណ្ណភូមិ** ដោយមិនដឹងពីទោសកំហុសអ្វីពិតប្រាកដឡើយ។ នៅ ក្នុងហេតុការណ៍ដ៏យោធរយោព្រៃផ្សែនោះ ក៏មានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយនាក់ចោមរោមការពារមិនឲ្យ សមត្ថកិច្ចចាប់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ**។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់គំរាមប្រមាណជាង ១០គ្រាប់ ខណៈដែលព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** កំពុងតែសំងំនៅក្នុងកុដិ ហើយចាក់សោរទ្វារជាប់នោះ។ ផ្អែកតាម លិខិតដដែលបានឲ្យដឹងថា មានការចាប់ចងប្រជាពលរដ្ឋមួយចំនួន អ្នកដែលបានប្រតិកម្មចំពោះទង្វើ របស់សមត្ថ កិច្ចទាំងនោះ។ ទីបំផុតកម្លាំងសមត្ថកិច្ចបានទម្លុះទម្លាយ វាយកម្ទេចទ្វារកំពូលទៅចាប់អូសព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ត្រាកចេញមកដូចជាអ្នកទោសឈឿយសឹក។ មើលឃើញដូច្នោះ ព្រះសង្ឃនិងប្រជាពលរដ្ឋស្រែក ទ្រហោយំពេញវត្ត ហើយពួកគាត់ស្រែកថា អយុត្តិធម៌ណាស់ ពួកលោកឯងធ្វើបែបនេះចំពោះព្រះសង្ឃយោធរយោ លើសពីសម័យ ប៉ុល ពត ទៅទៀត។

មួយវិញទៀត ដោយផ្អែកទៅតាមពាក្យបណ្តឹងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះដើងវត្តកែវមុនីវន្ត រាប់ រយនាក់ បានប្តឹងនិងតវ៉ាចំពោះសម្តេច **នន្ទ វ៉ែត** ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែង រកយុត្តិធម៌ប្រគេនព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ**។

យោងតាមលិខិតទាំងឡាយដូចបានរៀបរាប់ខាងលើបានសបញ្ជាក់ឲ្យឃើញថា ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** មិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយរាល់ទង្វើរបស់ព្រះអង្គ ត្រូវទទួលបានការគាំទ្រពីប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្ត ជាពិសេសមេឃុំសំបូរមាស ដែលជាគណៈកម្មការវត្តដែរនោះ។

យោងតាមការចុះស៊ើបអង្កេតផ្ទាល់ របស់មន្ត្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោមឃើញថា សមិទ្ធផលនានា ក្នុងវត្តត្រូវបានកសាងជាច្រើនដោយព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ពិតប្រាកដមែន ហើយបច្ចុប្បន្នព្រះអង្គ កំពុងតែបន្តសាងសង់សាលាធម្មសភាមិនទាន់ចប់សព្វគ្រប់ទេ។ ពុទ្ធបរិស័ទកំពុងតែខ្សឹកខ្សួលស្រណោះស្រណោក សោកស្តាយព្រះអង្គ និងអាណិតអាសូរព្រះអង្គ ទន្ទឹងរង់ចាំព្រះអង្គនិមន្តត្រឡប់មកគង់នៅក្នុងវត្តកែវមុនីវន្ត ជួបជុំ ព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងបន្តការកសាងវត្តអារាមទៅថ្ងៃមុខទៀត។

រីឯភាគីព្រះមេគណខេត្ត និងសមត្ថកិច្ច រហូតមកដល់ពេលនេះ នៅមិនទាន់បង្ហាញអំពីទោសកំហុសណា មួយពិតប្រាកដរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** នៅឡើយទេ។ ប៉ុន្តែបែរជាចុះចាប់ខ្លួនព្រះអង្គដោយមាន ការបាញ់កាំភ្លើងក្នុងវត្តអារាម ហើយយកទៅឃុំនៅវត្តមួយក្នុងក្រុងតាខ្មៅ រួចបង្ខំឲ្យព្រះអង្គផ្តិតមេដៃចាក់ចេញ ពីវត្ត កែវមុនីវន្ត ដោយមិនត្រឡប់ទៅវត្តវិញជាដាច់ខាត។

បច្ចុប្បន្នព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ត្រូវបានគេជម្លៀសចេញពីវត្តកែវមុនីវន្តហើយ ហើយព្រះអង្គ ក៏មិនទាន់មានវត្តណាមួយគង់នៅជាអចិន្ត្រៃយ៍នៅឡើយដែរ។

អាស្រ័យហេតុនេះ ក្នុងនាមអាគ្នាភាព យើងខ្ញុំ សូមអំពាវនាវដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា មេត្តាពិនិត្យ និងចាត់វិធានការតាមសំណូមពររបស់អាគ្នាភាព យើងខ្ញុំ ដូចខាងក្រោមនេះ ៖

- សូមបញ្ឈប់រាល់ទង្វើព្យាបាទមកលើព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។
- ចាត់វិធានការតាមច្បាប់ចំពោះសមត្ថកិច្ចណាដែលហ៊ានប្រើប្រាស់អាវុធបាញ់បោះក្នុងវត្តអារាម ដោយខុសច្បាប់។
- សូមផ្តល់ឱកាសដល់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** បាននិមន្តត្រឡប់ទៅកាន់វត្តកែវមុនីវន្តជាផ្លូវការដើម្បីបន្តការកសាងវិស័យ ព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា **ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ**។

សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីអាគ្នាភាព យើងខ្ញុំ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ២៤ ខែ ១១ ឆ្នាំ ២០១១

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា

ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម



(Signature)
គណៈកម្មាធិការ សុវណ្ណតូមី
ធម្មសង្ឃ



សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM BUDDHIST MONK ASSOCIATION

វត្តសាមគ្គីរង្សី ក្រុមទី៩ ភូមិទ្រា ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Watt Samakkireangsey, 9th Group, Trea Village, Sangkat Steung Meanjey, Khan Meanjey,
Phnom Penh, Cambodia. Tel; (855) 012 481 647

លេខ៖ ០៦ សព្វឧកក/លអន.

លិខិតអំពាវនាវ

អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា

សូមគោរពជូន

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
នៃព្រះរាជាណាចក្រកម្ពុជា

សូមជ្រាប!

កម្មវត្ថុ ៖ សូមអំពាវនាវផ្តល់នូវយុត្តិធម៌ ប្រគេនព្រះអង្គ **ជា សុវណ្ណភូមិ** ព្រះចៅអធិការស្តីទី វត្តកែវមុនីវ័ន បានទៅគង់នៅវត្តរបស់ព្រះអង្គជាធម្មតាវិញ។

- យោង ៖**
- សក្ខីប័ណ្ណសំគាស់ឋានៈលេខ ២៧/០៩ម.ព ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** ជាព្រះចៅអធិការស្តីទី នៅវត្តកែវមុនីវ័ន ។
 - ប្រកាសនីយប័ត្រលេខ០៩៣/០៨ម.ពចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** គង់នៅវត្តកែវមុនីវ័ន ជាលេខាធិការអនុគណៈស្រុកមុខកំពូល ។
 - លិខិតប្រគល់សិទ្ធិក្នុងការសាងសង់វត្តកែវមុនីវ័ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧។
 - របាយការណ៍សង្ខេប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីអធិការណ៍កើតមាននៅវត្តកែវមុនីវ័ន។
 - របាយការណ៍របស់លោកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ស្តីពីការកើតហេតុនៅវត្តកែវមុនីវ័ន។
 - លិខិតសំណូមពររបស់ព្រះសង្ឃចំនួន ២២អង្គក្នុងវត្តនិងពុទ្ធបរិស័ទចំណុះដើងវត្តកែវមុនីវ័ន ចំនួន ៨៥៤នាក់ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១។
 - លិខិតរបស់ព្រះចៅអធិការស្តីទី **ជា សុវណ្ណភូមិ** ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមជួយធ្វើអន្តរាគមន៍។

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានទទួលសំណើពីព្រះតេជព្រះគុណ**ជា សុវណ្ណភូមិ** ស្នើសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមអាជ្ញាភាព យើងខ្ញុំជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ព្រះអង្គចំពោះបញ្ហាដែល

កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង ២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** មកចាប់ខ្លួនព្រះអង្គហើយបង្ខំឲ្យព្រះអង្គផ្តិតមេដៃចាកចេញពីវត្តអារាម ដោយគ្មានបង្ហាញពីទោសកំហុសណាមួយឡើយ។

ក្នុងលិខិតស្នើសុំដដែលនោះបានសរសេរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាកងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** គង់នៅវត្តតាទែនទើបឡើងកាន់តំណែងព្រះមេគណថ្មី មកធ្វើសកម្មភាពចាប់ព្រះអង្គដូចឧក្រិដ្ឋជនដោយគ្មានបង្ហាញសង្ស័យក្រាស់ ឬដីកាចាប់ខ្លួនឡើយ។

ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** អាយុ៣៧ឆ្នាំ មានស្រុកកំណើតកើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។ ក្រោយពីបាននិមន្តឡើងមករស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការនិមន្តពីអតីតគណៈកម្មការវត្តនាម **ចិត្ត សើ** និងមានការឯកភាពពីព្រះចៅអធិការ **ជុំ សុន** ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧ ឲ្យព្រះអង្គមកគង់នៅវត្តកែវមុនីវន្ត ដើម្បីបន្តការសាងសង់សមិទ្ធផលនានា បន្តពីព្រះចៅអធិការដែលមានវ័យចំណាស់ចាស់ជរា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ស្តីពីការកសាងសមិទ្ធផលនានានៅក្នុងវត្តកែវមុនីវន្ត ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស។ ក្នុងលិខិតបានបង្ហាញអំពីសមិទ្ធផលនានាដូចជា ការសាងសង់បង្គោលព្រះវិហារ ការកសាងបន្ទប់ទឹកមួយខ្នងមានជ័យបន្ទប់ ការកសាងខ្លោងទ្វារ ការកសាងរបងពីរជួរ ការជួសជុលកុដិ ការធ្វើបុណ្យចម្រើនព្រះជន្មប្រធានព្រះចៅអធិការ **ជុំ សុន** និងបច្ចុប្បន្នកំពុងតែកសាងសាលាធម្មសភាខ្នងដែលមានទទឹង១៩ម៉ែត្រ និងបណ្តោយ៥៤ម៉ែត្រ និងមានកំពស់២ជាន់ ដែលត្រូវចំណាយថវិកាចំនួន៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

យោងលិខិតបញ្ជីអង្គហេតុក្នុងវត្តកែវមុនីវន្តកន្លងមក ដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ ឃើញថា បន្ទាប់ពីព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** បានមកគង់ និងកសាងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចាប់ពីពេលនោះមក ក៏កើតមានអធិករណ៍កើតឡើងរវាងអតីតគណៈកម្មការវត្តចាស់នាម **ចិត្ត សើ** ដែលកាលនោះលោកនៅជាប្រធានគណៈកម្មការវត្តពេញសិទ្ធិនៅឡើយ ហើយក្រុមគណៈកម្មការវត្តមួយចំនួនតូចនេះ បានញុះញង់ឲ្យមានការបែកបាក់សង្ឃក្នុងវត្ត ដូចជាការបំបែកឲ្យព្រះសង្ឃព្រះនាម **នួន គន** ផ្តាច់ខ្លួនចេញពីសង្គមសង្ឃ រហូតដល់មានការបង្ករភាពអនាធិបតេយ្យ រំខានដល់ការប្រតិបត្តិធម៌អាចិព្រះពុទ្ធសាសនាក្នុងវត្តអារាម។ ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** បានធ្វើលិខិតមួយច្បាប់ស្នើទៅលោកអភិបាលស្រុកមុខកំពូល តាមរយៈលោកប្រធានការិយាល័យធម្មការ និងសាសនាស្រុក ឲ្យជួយទប់ស្កាត់ភាពអនាធិបតេយ្យនោះផងដែរ។ ទាំងប្រធានការិយាល័យធម្មការស្រុក ទាំងព្រះវិន័យធរស្រុកបាននិមន្តព្រះអង្គ **នួន គន** មកសម្រុះសម្រួលជាច្រើនលើកច្រើនសារ តែព្រះអង្គមិនព្រមចូលខ្លួនសោះ រហូតដល់មានការចុះបង្គ្រាបភាពអនាធិបតេយ្យនោះពីសមត្ថកិច្ចទៀតផង តែព្រះអង្គនិងក្រុមអតីតគណៈកម្មការវត្តចាស់នោះ មិនព្រមស្តាប់បញ្ជារសោះ។ ទង្វើនេះចេះតែនៅអូសបន្លាយ រហូតដល់មេឃុំបញ្ជាឲ្យសមត្ថកិច្ចចុះបង្គ្រាប តែសមត្ថកិច្ចរឹងទទឹងមិនព្រមចុះចាត់វិធានការទេ។

ផ្អែកតាមរបាយការណ៍មួយទៀតស្តីពីកងកម្លាំងប៉ូលីសស្រុកមុខកំពូល ប្រើអាវុធបាញ់គំរាមធ្វើបាបព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងវត្តកែវមុនីវន្ត ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៩ ខែវិច្ឆិកា

ឆ្នាំ២០១១ ធ្វើជូនមន្ត្រីគ្រប់ស្ថាប័នរដ្ឋទាំងអស់។ លិខិតបានសរសេរថា ជូនពេលដែលព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរៀបចំពិធីបុណ្យកបិទានក្នុងវត្តកែវមុនីវន្ត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាក់កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំណេ** គង់នៅវត្តតាទែន ទើបឡើងកាន់តំណែងព្រះមេគណខេត្តថ្មី មកធ្វើសកម្មភាពចាប់ព្រះចៅអធិការវត្តស្តីទីព្រះនាម **ជា សុវណ្ណភូមិ** ដោយមិនដឹងពីទោសកំហុសអ្វីពិតប្រាកដឡើយ។ នៅក្នុងហេតុការណ៍ដ៏ឃោរឃៅព្រៃផ្សៃនោះ ក៏មានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយនាក់ចោមរោមការពារមិនឲ្យសមត្ថកិច្ចចាប់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ**។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់គំរាមប្រមាណជាង ១០គ្រាប់ខណៈដែលព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** កំពុងតែសំងំនៅក្នុងកុដិ ហើយចាក់សោរទ្វារជាប់នោះ។ ផ្អែកតាមលិខិតដែលបានឲ្យដឹងថា មានការចាប់ចងប្រជាពលរដ្ឋមួយចំនួន អ្នកដែលបានប្រតិកម្មចំពោះទង្វើ របស់សមត្ថកិច្ចទាំងនោះ។ ទីបំផុតកម្លាំងសមត្ថកិច្ចបានទម្លុះទម្លាយ វាយកម្ទេចទ្វារកំចូលទៅចាប់អ្នកព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** គ្រាកចេញមកដូចជាអ្នកទោសឈ្លើយសឹក។ មើលឃើញដូច្នោះ ព្រះសង្ឃនិងប្រជាពលរដ្ឋស្រែកទ្រហោយពេញវត្ត ហើយពួកគាត់ស្រែកថា អយុត្តិធម៌ណាស់ ពួកលោកឯងធ្វើបែបនេះចំពោះព្រះសង្ឃឃោរឃៅលើសពីសម័យ ប៉ុល ពត ទៅទៀត។

មួយវិញទៀត ដោយផ្អែកទៅតាមពាក្យបណ្តឹងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្តកែវមុនីវន្ត រាប់រយនាក់ បានប្តឹងនិងតវ៉ាចំពោះសម្តេច **នន្ទ វ៉ែត** ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែងរកយុត្តិធម៌ប្រគេនព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ**។

យោងតាមលិខិតទាំងឡាយដូចបានរៀបរាប់ខាងលើបានសបញ្ជាក់ឲ្យឃើញថា ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** មិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយរាល់ទង្វើរបស់ព្រះអង្គ ត្រូវទទួលបានការគាំទ្រពីប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្ត ជាពិសេសមេឃុំសំបូរមាស ដែលជាគណៈកម្មការវត្តដែរនោះ។

យោងតាមការចុះស៊ើបអង្កេតផ្ទាល់ របស់មន្ត្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោមឃើញថា សមិទ្ធផលនានាក្នុងវត្តត្រូវបានកសាងជាច្រើនដោយព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ពិតប្រាកដមែន ហើយបច្ចុប្បន្នព្រះអង្គកំពុងតែបន្តសាងសង់សាលាធម្មសភាមិនទាន់ចប់សព្វគ្រប់ទេ។ ពុទ្ធបរិស័ទកំពុងតែខ្សឹកខ្សួលស្រណោះស្រណោកសោកស្តាយព្រះអង្គ និងអាណិតអាសូរព្រះអង្គ ទន្ទឹងរង់ចាំព្រះអង្គនិមន្តត្រឡប់មកគង់នៅក្នុងវត្តកែវមុនីវន្ត ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងបន្តការកសាងវត្តអារាមទៅថ្ងៃមុខទៀត។

រីឯភាគីព្រះមេគណខេត្ត និងសមត្ថកិច្ច រហូតមកដល់ពេលនេះ នៅមិនទាន់បង្ហាញអំពីទោសកំហុសណាមួយពិតប្រាកដរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** នៅឡើយទេ។ ប៉ុន្តែបែរជាចុះចាប់ខ្លួនព្រះអង្គដោយមានការបាញ់កាំភ្លើងក្នុងវត្តអារាម ហើយយកទៅឃុំនៅវត្តមួយក្នុងក្រុងតាខ្មៅ រួចបង្ខំឲ្យព្រះអង្គផ្គិតមេដៃចាក់ចេញ ពីវត្តកែវមុនីវន្ត ដោយមិនត្រឡប់ទៅវត្តវិញជាដាច់ខាត។

បច្ចុប្បន្នព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ត្រូវបានគេជម្លៀសចេញពីវត្តកែវមុនីវន្តហើយ ហើយព្រះអង្គក៏មិនទាន់មានវត្តណាមួយគង់នៅជាអចិន្ត្រៃយ៍នៅឡើយដែរ។

អាស្រ័យហេតុនេះ ក្នុងនាមអាជ្ញាភាព យើងខ្ញុំ ជាអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជា សូម
អំពាវនាវដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងចាត់វិធានការតាមសំណូមពរ
របស់យើងខ្ញុំដូចខាងក្រោមនេះ ៖

- សូមបញ្ឈប់រាល់ទង្វើព្យាបាទមកលើព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** ។
- ចាត់វិធានការតាមច្បាប់ចំពោះសមត្ថកិច្ចណាដែលហ៊ានប្រើប្រាស់អាវុធបាញ់បោះក្នុងវត្តអារាម ដោយខុស
ច្បាប់។
- សូមផ្តល់ឱកាសដល់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** បាននិមន្តត្រឡប់ទៅកាន់វត្តកែវមុនីវ័នជាផ្លូវការ
ដើម្បីបន្តការកសាងវិស័យ ព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍
ប្រទេសជាតិ ឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា ព្រះពុទ្ធសាសនា ជាសា
សនារបស់រដ្ឋ។

សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ស្មោះស្មគ្រអំពីអាជ្ញាភាព យើងខ្ញុំ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ១៤ ខែ ១១ ឆ្នាំ ២០១១

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា

ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម



គង់ កាណៈ សុដ៏ណារីត្តិ
ប្រធាន



សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM BUDDHIST MONK ASSOCIATION

វត្តសាមគ្គីរង្សី ក្រុមទី៩ ភូមិទ្រា ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Watt Samakkireangsey, 9th Group, Trea Village, Sangkat Steung Meanjey, Khan Meanjey,
Phnom Penh, Cambodia. Tel; (855) 012 481 647

លេខ៖ ០៦ សព្វឧកក/លអន.

លិខិតអំពាវនាវ

អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា

សូមគោរពជូន

**ឯកឧត្តម ឡៅ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា**

សូមជ្រាប!

កម្មវត្ថុ ៖ សូមអំពាវនាវផ្តល់នូវយុត្តិធម៌ ប្រគេនព្រះអង្គ **ជា សុវណ្ណភូមិ** ព្រះចៅអធិការស្តីទី វត្តកែវមុនីវ័ន បានទៅគង់នៅវត្តរបស់ព្រះអង្គជាធម្មតាវិញ។

- យោង ៖**
- សក្ខីប័ណ្ណសំគាស់ឋានៈលេខ ២៧/០៩ម.ព ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** ជាព្រះចៅអធិការស្តីទី នៅវត្តកែវមុនីវ័ន ។
 - ប្រកាសនីយប័ត្រលេខ០៩៣/០៨ម.ពចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** គង់នៅវត្តកែវមុនីវ័ន ជាលេខាធិការអនុគណៈស្រុកមុខកំពូល ។
 - លិខិតប្រគល់សិទ្ធិក្នុងការសាងសង់វត្តកែវមុនីវ័ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧។
 - របាយការណ៍សង្ខេប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីអធិការណ៍កើតមាននៅវត្តកែវមុនីវ័ន។
 - របាយការណ៍របស់លោកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ស្តីពីការកើតហេតុនៅវត្តកែវមុនីវ័ន។
 - លិខិតសំណូមពររបស់ព្រះសង្ឃចំនួន ២២អង្គក្នុងវត្តនិងពុទ្ធបរិស័ទចំណុះដើងវត្តកែវមុនីវ័ន ចំនួន ៨៥៤នាក់ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១។
 - លិខិតរបស់ព្រះចៅអធិការស្តីទី **ជា សុវណ្ណភូមិ** ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមជួយធ្វើអន្តរាគមន៍។

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានទទួលសំណើពីព្រះតេជព្រះគុណ**ជា សុវណ្ណភូមិ** ស្នើសុំឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមអាជ្ញាភាព យើងខ្ញុំជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ព្រះអង្គចំពោះបញ្ហាដែល

កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង ២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** មកចាប់ខ្លួនព្រះអង្គហើយបង្ខំឲ្យព្រះអង្គផ្តិតមេដៃចាកចេញពីវត្តអារាម ដោយគ្មានបង្ហាញពីទោសកំហុសណាមួយឡើយ។

ក្នុងលិខិតស្នើសុំដដែលនោះបានសរសេរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាកងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** គង់នៅវត្តតាទែនទើបឡើងកាន់តំណែងព្រះមេគណថ្មី មកធ្វើសកម្មភាពចាប់ព្រះអង្គដូចឧក្រិដ្ឋជនដោយគ្មានបង្ហាញសង្ស័យប្រកាស ឬដីកាចាប់ខ្លួនឡើយ។

ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** អាយុ៣៧ឆ្នាំ មានស្រុកកំណើតកើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។ ក្រោយពីបាននិមន្តឡើងមករស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការនិមន្តពីអតីតគណៈកម្មការវត្តនាម **ចិត្ត សើ** និងមានការឯកភាពពីព្រះចៅអធិការ **ជុំ សុន** ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧ ឲ្យព្រះអង្គមកគង់នៅវត្តកែវមុនីវន្ត ដើម្បីបន្តការសាងសង់សមិទ្ធផលនានា បន្តពីព្រះចៅអធិការដែលមានវ័យចំណាស់ចាស់ជរា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** ស្តីពីការកសាងសមិទ្ធផលនានានៅក្នុងវត្តកែវមុនីវន្ត ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស។ ក្នុងលិខិតបានបង្ហាញអំពីសមិទ្ធផលនានាដូចជា ការសាងសង់បង្គោលព្រះវិហារ ការកសាងបន្ទប់ទឹកមួយខ្នងមាន៨បន្ទប់ ការកសាងខ្លោងទ្វារ ការកសាងរបងពីរជួរ ការជួសជុលកុដិ ការធ្វើបុណ្យចម្រើនព្រះជន្មប្រធានព្រះចៅអធិការ **ជុំ សុន** និងបច្ចុប្បន្នកំពុងតែកសាងសាលាធម្មសភាខ្នងដែលមានទទឹង១៩ម៉ែត្រ និងបណ្តោយ៥៤ម៉ែត្រ និងមានកំពស់២ជាន់ ដែលត្រូវចំណាយថវិកាចំនួន៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

យោងលិខិតបំភ្លឺអង្គហេតុក្នុងវត្តកែវមុនីវន្តកន្លងមក ដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ ឃើញថា បន្ទាប់ពីព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** បានមកគង់ និងកសាងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចាប់ពីពេលនោះមក ក៏កើតមានអធិករណ៍កើតឡើងរវាងអតីតគណៈកម្មការវត្តចាស់នាម **ចិត្ត សើ** ដែលកាលនោះលោកនៅជាប្រធានគណៈកម្មការវត្តពេញសិទ្ធិនៅឡើយ ហើយក្រុមគណៈកម្មការវត្តមួយចំនួនតូចនេះ បានញុះញង់ឲ្យមានការបែកបាក់សង្ឃក្នុងវត្ត ដូចជាការបំបែកឲ្យព្រះសង្ឃព្រះនាម **នួន គន** ផ្តាច់ខ្លួនចេញពីសង្ឃមសង្ឃ រហូតដល់មានការបង្ករភាពអនាធិបតេយ្យ រំខានដល់ការប្រតិបត្តិធម៌អាចិព្រះពុទ្ធសាសនាក្នុងវត្តអារាម។ ព្រះតេជព្រះគុណ **ជា សុវណ្ណតូមិ** បានធ្វើលិខិតមួយច្បាប់ស្នើទៅលោកអភិបាលស្រុកមុខកំពូល តាមរយៈលោកប្រធានការិយាល័យធម្មការ និងសាសនាស្រុក ឲ្យជួយទប់ស្កាត់ភាពអនាធិបតេយ្យនោះផងដែរ។ ទាំងប្រធានការិយាល័យធម្មការស្រុក ទាំងព្រះវិន័យធរស្រុកបាននិមន្តព្រះអង្គ **នួន គន** មកសម្រុះសម្រួលជាច្រើនលើកច្រើនសារ តែព្រះអង្គមិនព្រមចូលខ្លួនសោះ រហូតដល់មានការចុះបង្គ្រាបភាពអនាធិបតេយ្យនោះពីសមត្ថកិច្ចទៀតផង តែព្រះអង្គនិងក្រុមអតីតគណៈកម្មការវត្តចាស់នោះ មិនព្រមស្តាប់បញ្ជារសោះ។ ទង្វើនេះចេះតែនៅអូសបន្លាយ រហូតដល់មេឃុំបញ្ជាឲ្យសមត្ថកិច្ចចុះបង្គ្រាប តែសមត្ថកិច្ចរឹងទទឹងមិនព្រមចុះចាត់វិធានការទេ។

ផ្អែកតាមរបាយការណ៍មួយទៀតស្តីពីកងកម្លាំងប៉ូលីសស្រុកមុខកំពូល ប្រើអាវុធបាញ់គំរាមធ្វើបាបព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងវត្តកែវមុនីវន្ត ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស ចុះថ្ងៃទី០៩ ខែវិច្ឆិកា

ឆ្នាំ២០១១ ធ្វើជូនមន្ត្រីគ្រប់ស្ថាប័នរដ្ឋទាំងអស់។ លិខិតបានសរសេរថា ជូនពេលដែលព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរៀបចំពិធីបុណ្យកបិទានក្នុងវត្តកែវមុនីវន្ត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាក់កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំណេ** គង់នៅវត្តតាទែន ទើបឡើងកាន់តំណែងព្រះមេគណខេត្តថ្មី មកធ្វើសកម្មភាពចាប់ព្រះចៅអធិការវត្តស្តីទីព្រះនាម **ជា សុវណ្ណតូមី** ដោយមិនដឹងពីទោសកំហុសអ្វីពិតប្រាកដឡើយ។ នៅក្នុងហេតុការណ៍ដ៏ឃោរឃៅព្រៃផ្សៃនោះ ក៏មានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយនាក់ចោមរោមការពារមិនឲ្យសមត្ថកិច្ចចាប់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់គំរាមប្រមាណជាង ១០គ្រាប់ខណៈដែលព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** កំពុងតែសំងំនៅក្នុងកុដិ ហើយចាក់សោរទ្វារជាប់នោះ។ ផ្អែកតាមលិខិតដែលបានឲ្យដឹងថា មានការចាប់ចងប្រជាពលរដ្ឋមួយចំនួន អ្នកដែលបានប្រតិកម្មចំពោះទង្វើ របស់សមត្ថកិច្ចទាំងនោះ។ ទីបំផុតកម្លាំងសមត្ថកិច្ចបានទម្លុះទម្លាយ វាយកម្ទេចទ្វារក៏ចូលទៅចាប់អ្នកព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** គ្រាកចេញមកដូចជាអ្នកទោសឈ្លើយសឹក។ មើលឃើញដូច្នោះ ព្រះសង្ឃនិងប្រជាពលរដ្ឋស្រែកទ្រហោយពេញវត្ត ហើយពួកគាត់ស្រែកថា អយុត្តិធម៌ណាស់ ពួកលោកឯងធ្វើបែបនេះចំពោះព្រះសង្ឃឃោរឃៅ លើសពីសម័យ ប៉ុល ពត ទៅទៀត។

មួយវិញទៀត ដោយផ្អែកទៅតាមពាក្យបណ្តឹងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្តកែវមុនីវន្ត រាប់រយនាក់ បានប្តឹងនិងតវ៉ាចំពោះសម្តេច **នន្ទ វ៉ែត** ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែងរកយុត្តិធម៌ប្រគេនព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។

យោងតាមលិខិតទាំងឡាយដូចបានរៀបរាប់ខាងលើបានសបញ្ជាក់ឲ្យឃើញថា ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** មិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយរាល់ទង្វើរបស់ព្រះអង្គ ត្រូវទទួលបានការគាំទ្រពីប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្ត ជាពិសេសមេឃុំសំបូរមាស ដែលជាគណៈកម្មការវត្តដែរនោះ។

យោងតាមការចុះស៊ើបអង្កេតផ្ទាល់ របស់មន្ត្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោមឃើញថា សមិទ្ធផលនានាក្នុងវត្តត្រូវបានកសាងជាច្រើនដោយព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** ពិតប្រាកដមែន ហើយបច្ចុប្បន្នព្រះអង្គកំពុងតែបន្តសាងសង់សាលាធម្មសភាមិនទាន់ចប់សព្វគ្រប់ទេ។ ពុទ្ធបរិស័ទកំពុងតែខ្សឹកខ្សួលស្រណោះស្រណោកសោកស្តាយព្រះអង្គ និងអាណិតអាសូរព្រះអង្គ ទន្ទឹងរង់ចាំព្រះអង្គនិមន្តត្រឡប់មកគង់នៅក្នុងវត្តកែវមុនីវន្ត ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងបន្តការកសាងវត្តអារាមទៅថ្ងៃមុខទៀត។

រីឯភាគីព្រះមេគណខេត្ត និងសមត្ថកិច្ច រហូតមកដល់ពេលនេះ នៅមិនទាន់បង្ហាញអំពីទោសកំហុសណាមួយពិតប្រាកដរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** នៅឡើយទេ។ ប៉ុន្តែបែរជាចុះចាប់ខ្លួនព្រះអង្គដោយមានការបាញ់កាំភ្លើងក្នុងវត្តអារាម ហើយយកទៅឃុំនៅវត្តមួយក្នុងក្រុងតាខ្មៅ រួចបង្ខំឲ្យព្រះអង្គផ្គិតមេដៃចាក់ចេញ ពីវត្តកែវមុនីវន្ត ដោយមិនត្រឡប់ទៅវត្តវិញជាដាច់ខាត។

បច្ចុប្បន្នព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** ត្រូវបានគេជម្លៀសចេញពីវត្តកែវមុនីវន្តហើយ ហើយព្រះអង្គក៏មិនទាន់មានវត្តណាមួយគង់នៅជាអចិន្ត្រៃយ៍នៅឡើយដែរ។

អាស្រ័យហេតុនេះ ក្នុងនាមអាគ្នាភាព យើងខ្ញុំ ជាអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជា សូម
អំពាវនាវដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាពិនិត្យ និងចាត់វិធានការតាមសំណូមពរ
របស់យើងខ្ញុំព្រះករុណា យើងខ្ញុំដូចខាងក្រោមនេះ ៖

- សូមបញ្ឈប់រាល់ទង្វើព្យាបាទមកលើព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។
- ចាត់វិធានការតាមច្បាប់ចំពោះសមត្ថកិច្ចណាដែលហ៊ានប្រើប្រាស់អាវុធបាញ់បោះក្នុងវត្តអារាម ដោយខុស
ច្បាប់។
- សូមផ្តល់ឱកាសដល់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** បាននិមន្តត្រឡប់ទៅកាន់វត្តកែវមុនីវ័នជាផ្លូវការ
ដើម្បីបន្តការកសាងវិស័យ ព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍
ប្រទេសជាតិ ឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា ព្រះពុទ្ធសាសនា ជាសា
សនារបស់រដ្ឋ។

សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ស្មោះស្មគ្រអំពីអាគ្នាភាព យើងខ្ញុំ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ១៤ ខែ ១១ ឆ្នាំ ២០១១

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា

ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម



(Signature in blue ink)

គង់វង្ស កាន់ សុវណ្ណតូមី

ធម្មសង្ឃោ



សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម

KHMER KAMPUCHEA KROM BUDDHIST MONK ASSOCIATION

វត្តសាមគ្គីរង្សី ក្រុមទី៩ ភូមិទ្រា ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Watt Samakkireangsey, 9th Group, Trea Village, Sangkat Steung Meanjey, Khan Meanjey,
Phnom Penh, Cambodia. Tel; (855) 012 481 647

លេខ៖ ០៦ សព្វឧកក/លអន.

លិខិតអំពាវនាវ

អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា

សូមក្រាបថ្វាយបង្គំប្រគេន

សម្តេចព្រះសុមេធាធិបតី ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

សូមព្រះមេត្តាជ្រាប!

កម្មវត្ថុ ៖ សូមអំពាវនាវផ្តល់នូវយុត្តិធម៌ ប្រគេនព្រះអង្គ **ជា សុវណ្ណភូមិ** ព្រះចៅអធិការស្តីទី វត្តកែវមុនីវ័ន បានទៅគង់នៅវត្តរបស់ព្រះអង្គជាធម្មតាវិញ។

- យោង ៖**
- សក្ខីប័ណ្ណសំគាស់ឋានៈលេខ ២៧/០៩ម.ព ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** ជាព្រះចៅអធិការស្តីទី នៅវត្តកែវមុនីវ័ន ។
 - ប្រកាសនីយប័ត្រលេខ០៩៣/០៨ម.ពចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ ស្តីពីការតែងតាំងភិក្ខុ **ជា សុវណ្ណភូមិ** គង់នៅវត្តកែវមុនីវ័ន ជាលេខាធិការអនុគណៈស្រុកមុខកំពូល ។
 - លិខិតប្រគល់សិទ្ធិក្នុងការសាងសង់វត្តកែវមុនីវ័ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧។
 - របាយការណ៍សង្ខេប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីអធិការណ៍កើតមាននៅវត្តកែវមុនីវ័ន។
 - របាយការណ៍របស់លោកស្រី **នួន សុភុត** មេឃុំសំបូរមាស ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ស្តីពីការកើតហេតុនៅវត្តកែវមុនីវ័ន។
 - លិខិតសំណូមពររបស់ព្រះសង្ឃចំនួន ២២អង្គក្នុងវត្តនិងពុទ្ធបរិស័ទចំណុះដើងវត្តកែវមុនីវ័ន ចំនួន ៨៥៤នាក់ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១១។
 - លិខិតរបស់ព្រះចៅអធិការស្តីទី **ជា សុវណ្ណភូមិ** ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមជួយធ្វើអន្តរាគមន៍។

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានទទួលសំណើពីព្រះតេជព្រះគុណ**ជា សុវណ្ណភូមិ** ស្នើសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមយើងខ្ញុំព្រះករុណា ជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ព្រះអង្គចំពោះបញ្ហា

ដែលកងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង ២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** មកចាប់ខ្លួនព្រះអង្គហើយបង្ខំឲ្យព្រះអង្គផ្តិតមេដៃចាកចេញពីវត្តអារាម ដោយគ្មានបង្ហាញពីទោសកំហុសណាមួយឡើយ។

ក្នុងលិខិតស្នើសុំដដែលនោះបានសរសេរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាកងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំអាង** គង់នៅវត្តតាទែនទើបឡើងកាន់តំណែងព្រះមេគណថ្មី មកធ្វើសកម្មភាពចាប់ព្រះអង្គដូចឧក្រិដ្ឋជនដោយគ្មានបង្ហាញសង្ស័យប្រកាស ឬដីកាចាប់ខ្លួនឡើយ។

ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** អាយុ៣៧ឆ្នាំ មានស្រុកកំណើតកើតនៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។ ក្រោយពីបាននិមន្តឡើងមករស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការនិមន្តពីអតីតគណៈកម្មការវត្តនាម **ចិត្ត សើ** និងមានការឯកភាពពីព្រះចៅអធិការ **ជុំ សុន** ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៧ ឲ្យព្រះអង្គមកគង់នៅវត្តកែវមុនីវន្ត ដើម្បីបន្តការសាងសង់សមិទ្ធផលនានា បន្តពីព្រះចៅអធិការដែលមានវ័យចំណាស់ចាស់ជរា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** ស្តីពីការកសាងសមិទ្ធផលនានានៅក្នុងវត្តកែវមុនីវន្ត ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស។ ក្នុងលិខិតបានបង្ហាញអំពីសមិទ្ធផលនានាដូចជា ការសាងសង់បង្គោលព្រះវិហារ ការកសាងបន្ទប់ទឹកមួយខ្នងមាន៨បន្ទប់ ការកសាងខ្លោងទ្វារ ការកសាងរបងពីរជួរ ការជួសជុលកុដិ ការធ្វើបុណ្យចម្រើនព្រះជន្មប្រគេនព្រះចៅអធិការ **ជុំ សុន** និងបច្ចុប្បន្នកំពុងតែកសាងសាលាធម្មសភាខ្នងដែលមានទទឹង១៩ម៉ែត្រ និងបណ្តោយ៥៤ម៉ែត្រ និងមានកំពស់២ជាន់ ដែលត្រូវចំណាយថវិកាចំនួន៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

យោងលិខិតបំភ្លឺអង្គហេតុក្នុងវត្តកែវមុនីវន្តកន្លងមក ដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ ឃើញថា បន្ទាប់ពីព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** បានមកគង់ និងកសាងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចាប់ពីពេលនោះមក ក៏កើតមានអធិករណ៍កើតឡើងរវាងអតីតគណៈកម្មការវត្តចាស់នាម **ចិត្ត សើ** ដែលកាលនោះលោកនៅជាប្រធានគណៈកម្មការវត្តពេញសិទ្ធិនៅឡើយ ហើយក្រុមគណៈកម្មការវត្តមួយចំនួនតូចនេះ បានញុះញង់ឲ្យមានការបែកបាក់សង្ឃក្នុងវត្ត ដូចជាការបំបែកឲ្យព្រះសង្ឃព្រះនាម **នួន គន** ផ្តាច់ខ្លួនចេញពីសង្គមសង្ឃ រហូតដល់មានការបង្ករភាពអនាធិបតេយ្យ រំខានដល់ការប្រតិបត្តិធម៌អាចិព្រះពុទ្ធសាសនាក្នុងវត្តអារាម។ ព្រះតេជព្រះគុណ **ជា សុវណ្ណភូមិ** បានធ្វើលិខិតមួយច្បាប់ស្នើទៅលោកអភិបាលស្រុកមុខកំពូល តាមរយៈលោកប្រធានការិយាល័យធម្មការ និងសាសនាស្រុក ឲ្យជួយទប់ស្កាត់ភាពអនាធិបតេយ្យនោះផងដែរ។ ទាំងប្រធានការិយាល័យធម្មការស្រុក ទាំងព្រះវិន័យធរស្រុកបាននិមន្តព្រះអង្គ **នួន គន** មកសម្រុះសម្រួលជាច្រើនលើកច្រើនសារ តែព្រះអង្គមិនព្រមចូលខ្លួនសោះ រហូតដល់មានការចុះបង្គ្រាបភាពអនាធិបតេយ្យនោះពីសមត្ថកិច្ចទៀតផង តែព្រះអង្គនិងក្រុមអតីតគណៈកម្មការវត្តចាស់នោះ មិនព្រមស្តាប់បញ្ជារសោះ។ ទង្វើនេះចេះតែនៅអូសបន្លាយ រហូតដល់មេឃុំបញ្ជាឲ្យសមត្ថកិច្ចចុះបង្គ្រាប តែសមត្ថកិច្ចរឹងទទឹងមិនព្រមចុះចាត់វិធានការទេ។

ផ្អែកតាមរបាយការណ៍មួយទៀតស្តីពីកងកម្លាំងប៉ូលីសស្រុកមុខកំពូល ប្រើអាវុធបាញ់គំរាមធ្វើបាបព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងវត្តកែវមុនីវន្ត ធ្វើឡើងដោយអ្នកស្រី **នួន សុភុត** មេឃុំសំបួរមាស ចុះថ្ងៃទី០៩ ខែវិច្ឆិកា

ឆ្នាំ២០១១ ធ្វើជូនមន្ត្រីគ្រប់ស្ថាប័នរដ្ឋទាំងអស់។ លិខិតបានសរសេរថា ជូនពេលដែលព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរៀបចំពិធីបុណ្យកបិទានក្នុងវត្តកែវមុនីវន្ត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង៣.៥៧នាទី រសៀល លោក **តាំង ម៉េងណា** បានបញ្ជាក់កងកម្លាំងប៉េអឹម និងប៉ូលីសស្រុក-ឃុំជាង២០(ម្ភៃ)នាក់ សហការជាមួយព្រះមេគណខេត្តព្រះនាម **ជា សំណេ** គង់នៅវត្តតាទែន ទើបឡើងកាន់តំណែងព្រះមេគណខេត្តថ្មី មកធ្វើសកម្មភាពចាប់ព្រះចៅអធិការវត្តស្តីទីព្រះនាម **ជា សុវណ្ណតូមី** ដោយមិនដឹងពីទោសកំហុសអ្វីពិតប្រាកដឡើយ។ នៅក្នុងហេតុការណ៍ដ៏ឃោរឃៅព្រៃផ្សៃនោះ ក៏មានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់រយនាក់ចោមរោមការពារមិនឲ្យសមត្ថកិច្ចចាប់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់គំរាមប្រមាណជាង ១០គ្រាប់ខណៈដែលព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** កំពុងតែសំងំនៅក្នុងកុដិ ហើយចាក់សោរទ្វារជាប់នោះ។ ផ្អែកតាមលិខិតដែលបានឲ្យដឹងថា មានការចាប់ចងប្រជាពលរដ្ឋមួយចំនួន អ្នកដែលបានប្រតិកម្មចំពោះទង្វើ របស់សមត្ថកិច្ចទាំងនោះ។ ទីបំផុតកម្លាំងសមត្ថកិច្ចបានទម្លុះទម្លាយ វាយកម្ទេចទ្វារកំចូលទៅចាប់អ្នកព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** គ្រាកចេញមកដូចជាអ្នកទោសឈ្លើយសឹក។ មើលឃើញដូច្នោះ ព្រះសង្ឃនិងប្រជាពលរដ្ឋស្រែកទ្រហោយពេញវត្ត ហើយពួកគាត់ស្រែកថា អយុត្តិធម៌ណាស់ ពួកលោកឯងធ្វើបែបនេះចំពោះព្រះសង្ឃឃោរឃៅ លើសពីសម័យ ប៉ុល ពត ទៅទៀត។

មួយវិញទៀត ដោយផ្អែកទៅតាមពាក្យបណ្តឹងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្តកែវមុនីវន្ត រាប់រយនាក់ បានប្តឹងនិងតវ៉ាចំពោះសម្តេច **នន្ទ វ៉ែត** ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែងរកយុត្តិធម៌ប្រគេនព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។

យោងតាមលិខិតទាំងឡាយដូចបានរៀបរាប់ខាងលើបានសបញ្ជាក់ឲ្យឃើញថា ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** មិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយរាល់ទង្វើរបស់ព្រះអង្គ ត្រូវទទួលបានការគាំទ្រពីប្រជាពុទ្ធបរិស័ទ និងគណៈកម្មការវត្ត ជាពិសេសមេឃុំសំបូរមាស ដែលជាគណៈកម្មការវត្តដែរនោះ។

យោងតាមការចុះស៊ើបអង្កេតផ្ទាល់ របស់មន្ត្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោមឃើញថា សមិទ្ធផលនានាក្នុងវត្តត្រូវបានកសាងជាច្រើនដោយព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** ពិតប្រាកដមែន ហើយបច្ចុប្បន្នព្រះអង្គកំពុងតែបន្តសាងសង់សាលាធម្មសភាមិនទាន់ចប់សព្វគ្រប់ទេ។ ពុទ្ធបរិស័ទកំពុងតែខ្សឹកខ្សួលស្រណោះស្រណោកសោកស្តាយព្រះអង្គ និងអាណិតអាសូរព្រះអង្គ ទន្ទឹងរង់ចាំព្រះអង្គនិមន្តត្រឡប់មកគង់នៅក្នុងវត្តកែវមុនីវន្ត ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងបន្តការកសាងវត្តអារាមទៅថ្ងៃមុខទៀត។

រីឯភាគីព្រះមេគណខេត្ត និងសមត្ថកិច្ច រហូតមកដល់ពេលនេះ នៅមិនទាន់បង្ហាញអំពីទោសកំហុសណាមួយពិតប្រាកដរបស់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** នៅឡើយទេ។ ប៉ុន្តែបែរជាចុះចាប់ខ្លួនព្រះអង្គដោយមានការបាញ់កាំភ្លើងក្នុងវត្តអារាម ហើយយកទៅឃុំនៅវត្តមួយក្នុងក្រុងតាខ្មៅ រួចបង្ខំឲ្យព្រះអង្គផ្គិតមេដៃចាក់ចេញ ពីវត្តកែវមុនីវន្ត ដោយមិនត្រឡប់ទៅវត្តវិញជាដាច់ខាត។

បច្ចុប្បន្នព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** ត្រូវបានគេជម្លៀសចេញពីវត្តកែវមុនីវន្តហើយ ហើយព្រះអង្គក៏មិនទាន់មានវត្តណាមួយគង់នៅជាអចិន្ត្រៃយ៍នៅឡើយដែរ។

អាស្រ័យហេតុនេះ ក្នុងនាមយើងខ្ញុំព្រះករុណា ជាអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជា សូម
អំពាវនាវដល់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាពិនិត្យ និងចាត់វិធានការតាមសំណូមពរ
របស់យើងខ្ញុំព្រះករុណាដូចខាងក្រោមនេះ ៖

- សូមបញ្ឈប់រាល់ទង្វើព្យាបាទមកលើព្រះតេជព្រះគុណ **ជា សុវណ្ណតូមី**។
- ចាត់វិធានការតាមច្បាប់ចំពោះសមត្ថកិច្ចណាដែលហ៊ានប្រើប្រាស់អាវុធបាញ់បោះក្នុងវត្តអារាម ដោយខុស
ច្បាប់។
- សូមផ្តល់ឱកាសដល់ព្រះតេជព្រះគុណ **ជា សុវណ្ណតូមី** បាននិមន្តត្រឡប់ទៅកាន់វត្តកែវមុនីវ័នជាផ្លូវការ
ដើម្បីបន្តការកសាងវិស័យ ព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍
ប្រទេសជាតិ ឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា **ព្រះពុទ្ធសាសនា ជាសា
សនារបស់រដ្ឋ**។

សូមសម្តេច ព្រះមេត្តាទទួលនូវការរំភាពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំព្រះករុណា។

ធ្វើនៅភ្នំពេញ ថ្ងៃទី ១៤ ខែ ១១ ឆ្នាំ ២០១១

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា

ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម



[Handwritten signature in blue ink]
គង្គិកាណៈ សុវណ្ណតូមី
ប្រធាន